

ទំនាយអំពីមេស៊ី

ការសិក្សាអំពីភស្តុតាង ការសិក្សានេះស្វែងយល់ពីភាពសមហេតុផលនៃជំនឿគ្រិស្តបរិស័ទតាមរយៈកែវភ្នែកនៃទំនាយអំពីព្រះមេស៊ី ដែលជាមូលដ្ឋានគ្រឹះនៃការសុំទោសរបស់គ្រិស្តបរិស័ទដើមដំបូង។ ភស្តុតាង ឬការសុំទោស រួមបញ្ចូលផ្នែកដូចជា បុរាណវិទ្យាព្រះគម្ពីរ អត្ថិភាពនៃព្រះ ភាពជឿជាក់នៃព្រះគម្ពីរ សាសនាប្រៀបធៀប និងភស្តុតាងទស្សនវិជ្ជា។ ទំនាយអំពីព្រះមេស៊ីគឺជាចំណុចស្នូលនៅក្នុងព្រះវិហារដើមដំបូង ដូចដែលបានបង្ហាញដោយឯកសារយោងនៅក្នុងកិច្ចការ ០:០០០០០, ០:០០០០០, ០:០០, ០:០០០០០, ០:០០០០០ និង ០០:០០០០០។

វគ្គទំនាយសំខាន់ៗ

- មីកា ៥:២
- អេសាយ ៧:១៤
- ទំនុកដំកើង ១១០:១
- អេសាយ ៩:១០២, ៦
- អេសាយ ៥២:១៣០៥៣:១២ (សម្រាប់តែទីតាំងប៉ុណ្ណោះ)

ទំនាយអំពីកំណើតរបស់ព្រះយេស៊ូវ

ទំនាយខាងក្រោមនេះបានទាយទុកអំពីកាលៈទេសៈជុំវិញកំណើតរបស់ព្រះមេស៊ី៖

- កើតនៅបេឡេហិម (មីកា ៥:២)។
 - ឧគម្ពីរដើម៖ «ប៉ុន្តែឯងអើយ បេឡេហិម អេប្រាតា ទោះបីឯងជាមនុស្សតូចក្នុងចំណោមកុលសម្ព័ន្ធយូដាក៏ដោយ ក៏នឹងមាន ម្នាក់ចេញពីឯងមកឲ្យអញ ដែលនឹងធ្វើជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដែលមានដើមកំណើតមកពីសម័យបុរាណ គឺពី សម័យបុរាណ»។
 - ការពន្យល់៖ នេះបញ្ជាក់ពីកន្លែងកំណើតរបស់ព្រះមេស៊ីថាជាទីក្រុងតូចមួយនៃបេឡេហិម ដោយសង្កត់ធ្ងន់លើលក្ខណៈដ៏អស់កល្បជានិច្ចរបស់ទ្រង់។
 - ការសម្រេចនៃគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២:១-៦ ព្រះយេស៊ូវបានប្រសូតនៅភូមិបេឡេហិម ហើយពួកសង្ឃនាយក និងពួកអាចារ្យបានលើកឡើងពីទំនាយនេះ។
- កើតពីព្រហ្មចារី (អេសាយ ៧:១៤)។
 - ឧគម្ពីរដើម៖ «ដូច្នេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទិសម្ចាស់មួយដល់អ្នករាល់គ្នា គឺនាងព្រហ្មចារីនឹងមានផ្ទៃពោះ ហើយនឹង ប្រសូតបានបុត្រមួយ ហើយនឹងថ្វាយព្រះនាមថា អេម៉ាញ៉ែអែល»។
 - ការពន្យល់៖ ជាសញ្ញានៃអន្តរាគមន៍ពីព្រះ ដោយមានពាក្យ «ព្រហ្មចារី» (អាល់ម៉ា ជាភាសាហេប្រើរី ប៉ាថេណូស ជាភាសាក្រិក សេបទូដីន) បង្ហាញពីកំណើតដ៏អស្ចារ្យ។
 - ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ១:១៨-២៥ ម៉ារីជាស្រីព្រហ្មចារីនៅពេលដែលនាងមានផ្ទៃពោះព្រះយេស៊ូវដោយព្រះវិញ្ញាណបរិសុទ្ធ។
- ព្រះបានក្លាយជាមនុស្ស (ទំនុកដំកើង ១១០:១; អេសាយ ៩:៦)។
 - ឧគម្ពីរដើម (ទំនុកដំកើង ១១០:១)៖ «ព្រះយេហូវ៉ាមានបន្ទូលទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្តាំយើង រហូតដល់យើងធ្វើឲ្យខ្មាំងសត្រូវរបស់អ្នកក្លាយជាកំណល់ជើងរបស់អ្នក»។
 - ឧគម្ពីរដើម (អេសាយ ៩:៦)៖ «ដ្បិតមានបុត្រមួយកើតមកសម្រាប់យើង ព្រះជាម្ចាស់ប្រទានបុត្រមួយមកយើង ហើយការគ្រប់គ្រងនឹងស្ថិតនៅលើស ហើយលោកនឹងត្រូវបានគេហៅថា ទីប្រឹក្សាដ៏អស្ចារ្យ ព្រះដ៏មានប្រទានភាព ព្រះវរបិតាដ៏អស់កល្បជានិច្ច ព្រះអង្គម្ចាស់នៃសន្តិភាព»។

❑ ការពន្យល់៖ ទាំងនេះពណ៌នាអំពីព្រះមេស៊ីថាជាព្រះ គង់នៅខាងស្តាំព្រះហស្តរបស់ព្រះ ហើយត្រូវបានគេហៅថា «ព្រះដ៏មានបុណ្យនានា»។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ យ៉ូហាន ១:១,១៤ ❑ «ព្រះបន្ទូលនោះជាព្រះ...ព្រះបន្ទូលក៏បានក្លាយជាសាច់ឈាម»; ហេព្រើរ ១:៣។

❑ កើតចេញពីពូជរបស់ស្រ្តី (លោកុប្បត្តិ ៣:១៥)។

❑ ខគម្ពីរដើមថា៖ «អញនឹងដាក់សេចក្តីខ្មាំងនឹងឯងនិងស្រ្តី ហើយរវាងពូជឯងនិងពូជនាង ឯងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។

❑ ការពន្យល់៖ ទំនាយដំបូងនៃព្រះមេស៊ី ដែលបង្ហាញពីកំណើតរបស់ព្រហ្មចារី និងជ័យជំនះចុងក្រោយលើអំពើអាក្រក់។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ កាឡាទី ៤:៤ ❑ «ព្រះបានចាត់ព្រះរាជបុត្រារបស់ទ្រង់មក ប្រសូតពីស្រ្តី»។

❑ មកពីពូជពង្សរបស់អ័ប្រាហាំ (លោកុប្បត្តិ ១២:៣; លោកុប្បត្តិ ២២:១៨)។

❑ ខគម្ពីរដើម (លោកុប្បត្តិ ១២:៣)៖ «អញនឹងប្រទានពរដល់អ្នកណាដែលឲ្យពរដល់ឯង ហើយអ្នកណាដែលជេរប្រមាថឯង នោះអញនឹងជេរប្រទេចដែរ ហើយគ្រប់ទាំងមនុស្សនៅលើផែនដីនឹងបានពរដោយសារឯង»។

❑ ខគម្ពីរដើម (លោកុប្បត្តិ ២២:១៨)៖ «ហើយតាមរយៈពូជពង្សរបស់អ្នក គ្រប់ទាំងសាសន៍នៅលើផែនដីនឹងបានពរ ពីព្រោះអ្នកបានស្តាប់បង្គាប់ខ្ញុំ»។

❑ ការពន្យល់៖ មេស៊ីនឹងនាំមកនូវពរជ័យដល់គ្រប់ជាតិសាសន៍តាមរយៈពូជពង្សរបស់អ័ប្រាហាំ។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ១:១ ❑ «នេះជាពង្សរតារបស់ព្រះយេស៊ូវ ជាព្រះមេស៊ី ជាបុត្ររបស់ដាវីឌ ជាបុត្ររបស់អ័ប្រាហាំ»។

❑ ដើម្បីក្លាយជាពូជពង្សរបស់អ៊ីសាក (លោកុប្បត្តិ ១៧:១៩; លោកុប្បត្តិ ២១:១២)។

❑ ខគម្ពីរដើម (លោកុប្បត្តិ ១៧:១៩)៖ «ព្រះទ្រង់មានបន្ទូលថា ❑មែនហើយ ប៉ុន្តែសារ៉ាជាប្រពន្ធងងនឹងបង្កើតកូនប្រុសមួយ ឲ្យឯង ហើយឯងត្រូវដាក់ឈ្មោះគាត់ថា អ៊ីសាក។ អញនឹងតាំងសេចក្តីសញ្ញារបស់អញជាមួយនឹងគាត់ ជាសេចក្តីសញ្ញាដ៏អស់កល្បជានិច្ចសម្រាប់ពូជពង្សរបស់គាត់បន្ទាប់ពីគាត់»។

❑ ការពន្យល់៖ សេចក្តីសន្យានៅតែបន្តតាមរយៈអ៊ីសាក មិនមែនតាមរយៈអ៊ីសម៉ាអែលទេ។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ លូកា ៣:៣៤ ❑ ពង្សរតារបស់ព្រះយេស៊ូវមានតាំងពីអ៊ីសាក។

❑ ដើម្បីក្លាយជាពូជពង្សរបស់យ៉ាកូប (ជនគណនា ២៤:១៧)។

❑ ខគម្ពីរដើម៖ «ខ្ញុំឃើញទ្រង់ តែឥឡូវនេះទេ ខ្ញុំឃើញទ្រង់ តែមិននៅជិតនេះទេ។ ផ្កាយមួយនឹងចេញពីយ៉ាកូប ហើយដំបងរាជ្យមួយនឹងឡើងពីអ៊ីស្រាអែល»។

❑ ការពន្យល់៖ អ្នកគ្រប់គ្រងនាពេលអនាគតម្នាក់មកពីពូជពង្សរបស់យ៉ាកូប ដែលតំណាងដោយផ្កាយ និងដំបងរាជ្យ។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ លូកា ៣:៣៤ ❑ ពង្សរតារបស់យ៉ាកូប; ម៉ាថាយ ២:២ ❑ ផ្កាយនៅកំណើតរបស់ព្រះយេស៊ូវ។

❑ មកពីកុលសម្ព័ន្ធយូដា (លោកុប្បត្តិ ៤៩:១០)។

❑ ខគម្ពីរដើម៖ «ដំបងរាជ្យនឹងមិនឃ្លាតឆ្ងាយពីយូដា ឬដំបងរបស់អ្នកគ្រប់គ្រងនឹងមិនឃ្លាតឆ្ងាយពីជើងរបស់វាឡើយ រហូតដល់អ្នកដែលជាកម្មសិទ្ធិរបស់វាមកដល់ ហើយការស្តាប់បង្គាប់របស់ប្រជាជាតិនានានឹងជារបស់វា»។

❑ ការពន្យល់៖ ពូជពង្សរាជ្យឆ្លងកាត់ស្រុកយូដារហូតដល់ព្រះមេស៊ីយាងមក។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ លូកា ៣:៣៣ ❑ «កូនរបស់យូដា»; ហេព្រើរ ៧:១៤។

❑ ដើម្បីក្លាយជាអ្នកស្នងរាជ្យរបស់ស្តេចដាវីឌ (២សាំយូអែល ៧:១២-១៣; អេសាយ ៩:៧)។

❑ ខគម្ពីរដើម (សាំយូអែលទី២ ៧:១២-១៣)៖ «កាលណាថ្ងៃរបស់អ្នកចប់ហើយ ហើយអ្នកដេកលក់ទៅជាមួយដួនតារបស់អ្នក នោះខ្ញុំនឹងតាំងពូជពង្សរបស់អ្នកឡើងស្នងរាជ្យបន្តពីអ្នក ជាសាច់ឈាមរបស់អ្នកផ្ទាល់ ហើយខ្ញុំនឹងតាំងនគររបស់គាត់ឡើង។ គាត់នឹងសង់វិហារមួយសម្រាប់ឈ្មោះរបស់ខ្ញុំ ហើយខ្ញុំនឹងតាំងបល្ល័ង្កនៃនគររបស់គាត់ជារៀងរហូត»។

▣ ការពន្យល់៖ នគរដ៏អស់កល្បជានិច្ចតាមរយៈកូនចៅរបស់ជាវីខ។

▣ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ លូកា ១:៣២-៣៣ ឬ «ព្រះអម្ចាស់ជាព្រះនឹងប្រទានបល្ល័ង្ករបស់ជាវីខជាព្រះបិតារបស់ទ្រង់មកទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យលើពូជពង្សរបស់យ៉ាកុបជារៀងរហូត»។

▣ ចំណាយពេលមួយរដូវកាលនៅស្រុកអេស៊ីប (ហូសេ ១១:១)។

▣ ខគម្ពីរដើម៖ «កាលអ៊ីស្រាអែលនៅក្មេង យើងស្រឡាញ់គេ ហើយចេញពីស្រុកអេស៊ីប យើងហៅកូនប្រុសយើង»។

▣ ការពន្យល់៖ ទំនាយតាមគំរូ អនុវត្តចំពោះព្រះមេស៊ី។

▣ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២:១៤-១៥ ឬ ក្រុមគ្រួសាររបស់ព្រះយេស៊ូវរត់ភៀសខ្លួនទៅប្រទេសអេហ្ស៊ីប។

▣ ការសម្លាប់រង្គាលកុមារនឹងកើតឡើងនៅឯកន្លែងកំណើតរបស់ព្រះមេស៊ី (យេរេមា ៣១:១៥)។

▣ ខគម្ពីរដើម៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូច្នោះថា ឯមានសំឡេងមួយបានឮនៅរ៉ាម៉ា ជាការកាន់ទុក្ខ និងការយំសោកយ៉ាងខ្លាំង រ៉ាដែលយំសោកចំពោះកូនៗរបស់នាង ហើយមិនព្រមឲ្យគេលួងលោមឡើយ ព្រោះពួកគេលែងមានទៀតហើយ»។

▣ ការពន្យល់៖ បង្ហាញពីការសម្លាប់រង្គាលរបស់ហេរ៉ូដ។

▣ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២:១៦-១៨។

▣ ដើម្បីឲ្យគេហៅថាជាអ្នកស្រុកណាសារ៉ែត (អេសាយ ១១:១)។

▣ ខគម្ពីរដើម៖ «ពន្លកមួយនឹងដុះចេញពីគល់របស់លោកអ៊ីសាយ ហើយមែកមួយនឹងបង្កើតផលពីប្រុសរបស់លោក» (០០០-០០០ ឬ មែក ដែលភ្ជាប់ទៅនឹងពួកណាសារ៉ែត)

▣ ការពន្យល់៖ លេងលើពាក្យដែលមានពាក្យថា ០០០០០;មកែ០០០០០;។

▣ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២:២៣ ឬ «គេនឹងហៅលោកថា ជាអ្នកស្រុកណាសារ៉ែត»។

▣ ដើម្បីឲ្យគេហៅថា អេម៉ាញ៉ូអែល (អេសាយ ៧:១៤)។

▣ សូមមើលខាងលើសម្រាប់អេសាយ ៧:១៤។

▣ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ១:២៣។

ទំនាយអំពីកិច្ចបម្រើរបស់ទ្រង់

កិច្ចបម្រើរបស់ព្រះមេស៊ីត្រូវបានទាយទុកជាមុនជាមួយនឹងព័ត៌មានលម្អិតគួរឱ្យកត់សម្គាល់៖

▣ ដើម្បីឲ្យយ៉ូហានបាទីស្ទប្រកាសដំណឹងល្អ (អេសាយ ៤០:៣០៥; ម៉ាទ្សាតី ៣:១; ៤:៥០៦)។

▣ ខគម្ពីរដើម (អេសាយ ៤០:៣-៥)៖ «មានសំឡេងមួយស្រែកឡើងថា: នៅទីរហោស្ថាន ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះនៃយើងនៅទីរហោស្ថាន... នោះសិរីល្អនៃព្រះអម្ចាស់នឹងត្រូវបានបង្ហាញ ហើយមនុស្សទាំងអស់នឹងឃើញវាជាមួយគ្នា»។

▣ ការពន្យល់៖ អ្នកនាំមុខដើម្បីរៀបចំផ្លូវ។

▣ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ៣:១-៣; លូកា ១:១៧។

▣ ដើម្បីបម្រើនៅស្រុកកាលីឡេ (អេសាយ ៩:១០២)។

▣ ខគម្ពីរដើម៖ «ទោះជាយ៉ាងណាក៏ដោយ នឹងលែងមានភាពងងឹតទៀតសម្រាប់អ្នកដែលមានទុក្ខលំបាកទៀតហើយ... ប្រជាជនដែលដើរក្នុងសេចក្តីងងឹត បានឃើញពន្លឺដ៏អស្ចារ្យ ហើយពន្លឺបានរះឡើងមកលើអ្នកដែលរស់នៅក្នុងដែនដីនៃសេចក្តីងងឹតយ៉ាងខ្លាំង»។

▣ ការពន្យល់៖ ពន្លឺនៅក្នុងតំបន់កាលីឡេ។

▣ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ៤:១២-១៦។

▣ ធ្វើជាអ្នកប្រឹក្សាដ៏ឈ្លាសវៃ (អេសាយ ៩:៦) និងជាអ្នកការពារអ្នកខ្វះខាត (អេសាយ ១១:១)។

▣ ខគម្ពីរដើម (អេសាយ ៩:៦): សូមមើលខាងលើ។

❑ ខគម្ពីរដើម (អេសាយ ១១:១-៤)៖ «ពន្លកមួយនឹងដុះចេញពីគល់របស់អ៊ីសាយ... លោកនឹងមិនវិនិច្ឆ័យតាមអ្វីដែលលោក ឃើញដោយភ្នែករបស់លោកទេ... ប៉ុន្តែលោកនឹងវិនិច្ឆ័យមនុស្សក្រីក្រដោយសេចក្តីសុចរិត»។

❑ ការពន្យល់៖ ពោរពេញដោយប្រាជ្ញា និងយុត្តិធម៌សម្រាប់ជនក្រីក្រ។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ លូកា ៤:១៨-១៩; ម៉ាថាយ ១១:២៨-៣០។

❑ ធ្វើជាអ្នកគង្វាលក្នុងវិញ្ញាណរបស់ដាវីឌ (អេសេគាល ៣៤)។

❑ ខគម្ពីរដើម (អេសេគាល ៣៤:២៣-២៤)៖ «អញនឹងតាំងអ្នកគង្វាលតែមួយឲ្យត្រួតត្រាលើគេ គឺដាវីឌជាអ្នកបម្រើរបស់អញ ហើយអ្នកនោះនឹងឃ្លាលគេ អ្នកនោះនឹងឃ្លាលគេ ហើយធ្វើជាអ្នកគង្វាលគេដែរ។ អញជាព្រះយេស៊ូវនឹងធ្វើជាព្រះរបស់គេ ហើយដាវីឌជាអ្នកបម្រើរបស់អញ នឹងធ្វើជាចៅហ្វាយនៅកណ្តាលគេ»។

❑ ការពន្យល់៖ អ្នកគង្វាលរបស់ដាវីឌដើម្បីមើលថែបង្ការចៀមរបស់ព្រះ

១

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ យ៉ូហាន ១០:១១-១៨ ឬ «ខ្ញុំជាអ្នកគង្វាលដ៏ល្អ»។

❑ ដើម្បីព្យាបាលអ្នកជំងឺ (អេសាយ ៥៣:៤)។

❑ ខគម្ពីរដើម៖ «ប្រាកដជាទ្រង់បានទទួលយកទុក្ខព្រួយរបស់យើង ហើយទ្រាំទ្រនឹងទុក្ខលំបាករបស់យើង ប៉ុន្តែយើងរាល់គ្នា បានរាប់ទ្រង់ទុកជាអ្នកដែលព្រះដាក់ទោស ត្រូវទ្រង់វាយដំ ហើយត្រូវរងទុក្ខវេទនា»។

❑ ការពន្យល់៖ ស៊ូទ្រាំនឹងជំងឺ និងការព្យាបាល។

❑ ការសម្រេចនៃគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ៨:១៦-១៧។

❑ ត្រូវបានរាស្ត្ររបស់ខ្លួនបដិសេធ (ទំនុកដំកើង ៦៩:៨; អេសាយ ៥៣:៣)។

❑ ខគម្ពីរដើម (អេសាយ ៥៣:៣)៖ «ទ្រង់ត្រូវបានគេមើលងាយ ហើយត្រូវបានមនុស្សបោះបង់ចោល ជាមនុស្សរងទុក្ខ ហើយធ្លាប់ស្គាល់ការឈឺចាប់»។

❑ ការពន្យល់៖ មេស៊ីនឹងត្រូវគេមើលងាយ។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ យ៉ូហាន ១:១១; ៧:៥។

❑ ធ្វើជាហោរា (ចោទិយកថា ១៨:១៥)។

❑ ខគម្ពីរដើម៖ «ព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នានឹងតាំងព្យាករម្នាក់ដូចខ្ញុំឡើងពីចំណោមអ្នករាល់គ្នា គឺពីជនជាតិអ៊ីស្រាអែល ជាបងប្អូនរបស់អ្នក។ អ្នករាល់គ្នាត្រូវស្តាប់តាមលោក»។

❑ ការពន្យល់៖ ព្យាករដូចជាលោកម៉ូសេ

៤

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ កិច្ចការ ៣:២០-២២។

❑ ដើម្បីឲ្យបានប្រកាសជាព្រះរាជបុត្រានៃព្រះ (ទំនុកដំកើង ២:៧)។

❑ ខគម្ពីរដើម៖ «ខ្ញុំនឹងប្រកាសក្រឹត្យរបស់ព្រះអម្ចាស់ ទ្រង់មានបន្ទូលមកខ្ញុំថា ឬអ្នកជាកូនរបស់ខ្ញុំ ថ្ងៃនេះខ្ញុំបានក្លាយជាឪពុក របស់អ្នក»។

❑ ការពន្យល់៖ ព្រះរាជបុត្រាដ៏ទេវភាព។

❑ ការសម្រេចនៃគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ៣:១៧។

❑ និយាយជាពាក្យប្រៀបធៀប (ទំនុកដំកើង ៧៨:២-៤; អេសាយ ៦:៩-១០)។

❑ ខគម្ពីរដើម (ទំនុកដំកើង ៧៨:២)៖ «ខ្ញុំនឹងបើកមាត់និយាយពាក្យប្រៀបធៀប ខ្ញុំនឹងប្រកាសពីរឿងលាក់កំបាំង គឺរឿងពីបុរាណ»។

❑ ការពន្យល់៖ ការបង្រៀនតាមរយៈរឿងប្រៀបប្រដូច។

❑ ការសម្រេចនៃគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ១៣:៣៤-៣៥។

- ដើម្បីឲ្យបានចាត់ឲ្យទៅព្យាបាលអ្នកដែលមានចិត្តសង្រួង (អេសាយ ៦១:១-២)។
 - ខគម្ពីរដើម៖ «ព្រះវិញ្ញាណនៃព្រះអម្ចាស់ដ៏មានប្បន្តានភាពគង់លើខ្ញុំ ពីព្រោះព្រះអម្ចាស់បានចាក់ប្រេងតាំងខ្ញុំឲ្យប្រកាស ដំណឹងល្អដល់មនុស្សក្រីក្រ ទ្រង់បានចាត់ខ្ញុំឲ្យមករុំរូសដល់មនុស្សដែលមានចិត្តសង្រួង...»
 - ការពន្យល់៖ ត្រូវបានចាក់ប្រេងតាំងដើម្បីនាំមកនូវដំណឹងល្អ និងការព្យាបាល។
 - ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ លូកា ៤:១៨-២១។
 - ដើម្បីធ្វើជាសង្ឃតាមរបៀបរបស់ម៉ូលីស្យាដែក (ទំនុកដំកើង ១១០:៤)។
 - ខគម្ពីរដើម៖ «ព្រះអម្ចាស់បានស្រួច ហើយនឹងមិនផ្លាស់ប្តូរព្រះហឫទ័យរបស់ទ្រង់ឡើយថា ឯអ្នកជាសង្ឃជារៀងរហូត តាម លំដាប់របស់ម៉ូលីស្យាដែក»។
 - ការពន្យល់៖ បញ្ចេញភាពអស់កល្បជានិច្ច។
 - ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ហេព្រើរ ៥:៥-៦។
 - ឲ្យត្រូវបានហៅថាជាស្តេច (ទំនុកដំកើង ២:៦; សាការី ៩:៩)។
 - ខគម្ពីរដើម (សាការី ៩:៩)៖ «ចូរអរសប្បាយជាខ្លាំងចុះ កូនស្រីស៊ីយ៉ូនអើយ! ចូរស្រែកហោឡើង កូនស្រីយេរូសាឡឹមអើយ! មើល ស្តេចរបស់អ្នកយាងមករកអ្នក ទ្រង់សុចរិត ហើយមានជ័យជំនះ ទ្រង់រាបទាប គង់លើលា គឺលើកូនលាឈ្មោល ជាកូន លា»។
 - ការពន្យល់៖ ស្តេចដ៏រាបទាបជិះលើលា។
 - ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២១:៤-៩។
 - ដើម្បីឲ្យក្មេងតូចៗសរសើរ (ទំនុកដំកើង ៨:២)។
 - ខគម្ពីរដើម៖ «តាមរយៈការសរសើរតម្កើងកុមារ និងទារក ទ្រង់បានបង្កើតបន្ទាយមួយប្រឆាំងនឹងខ្មាំងសត្រូវរបស់ទ្រង់ ដើម្បី បំបិទមាត់ខ្មាំងសត្រូវ និងអ្នកសងសឹក»។
 - ការពន្យល់៖ ការសរសើររបស់កុមារធ្វើឱ្យសត្រូវស្ងាត់ស្ងៀម។
 - ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២១:១៦។
- ទំនាយអំពីការសោយទិវង្គតរបស់ទ្រង់
- ទំនាយនានាជុំវិញការសោយទិវង្គតរបស់ព្រះមេស៊ីគឺច្បាស់លាស់ក្នុងខ្សែកង្វាយខាងក្រោម៖
- ចូលទៅក្នុងក្រុងយេរូសាឡឹមដោយជិះសត្វលា (សាការី ៩:៩)។
 - ខគម្ពីរ ០០៖ សូមមើលខាងលើ។
 - ការពន្យល់៖ ការយាងចូលជាស្តេចដោយជ័យជំនះ។
 - ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២១:១-១១។
 - ត្រូវគេក្បត់ (ទំនុកដំកើង ៤១:៩)។
 - ខគម្ពីរដើម៖ «សូម្បីតែមិត្តជិតស្និទ្ធរបស់ខ្ញុំ ជាអ្នកដែលខ្ញុំទុកចិត្ត ជាអ្នកដែលចែកនំប៉័ងឲ្យខ្ញុំ ក៏បានបែរជាប្រឆាំងនឹងខ្ញុំដែរ»។
 - ការពន្យល់៖ ការក្បត់ដោយមិត្តភក្តិ។
 - ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ យ៉ូហាន ១៣:១៨ ឬ យូដាស។
 - ត្រូវពួកសិស្សរបស់ទ្រង់បោះបង់ចោល (សាការី ១៣:៧)។
 - ខគម្ពីរដើម៖ «ចូរភ្ញាក់ឡើង ដារអើយ ចូរទាស់នឹងអ្នកគង្វាលរបស់យើង ចូរទាស់នឹងបុរសដែលនៅជិតយើង! ចូរវាយអ្នក គង្វាល នោះចៀមនឹងត្រូវខ្ចាត់ខ្ចាយ...»
 - ការពន្យល់៖ សិស្សខ្ចាត់ខ្ចាយ។
 - ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២៦:៣១, ៥៦។

□ ត្រូវចាប់ផ្តើមយកសម្លៀកបំពាក់របស់គាត់ (ទំនុកដំកើង ២២:១៨)។

- ឧកម្មីរដើម៖ «គេចែកសម្លៀកបំពាក់ខ្ញុំ ហើយចាប់ផ្តើមយកសម្លៀកបំពាក់ខ្ញុំ»។
- ការពន្យល់៖ ទាហានលេងល្បែងស៊ីសងដើម្បីសម្លៀកបំពាក់។
- ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ យ៉ូហាន ១៩:២៣-២៤។

□ ត្រូវឆ្កាង (ទំនុកដំកើង ២២)។

- ឧកម្មីរដើម (ទំនុកដំកើង ២២:១៦)៖ «ឆ្កែឡោមព័ទ្ធខ្ញុំ ហើយហ្នឹងមនុស្សអាក្រក់ឡោមព័ទ្ធខ្ញុំ ពួកគេចាក់ទម្ងន់ដៃដើងខ្ញុំ»។
- ការពន្យល់៖ ការឆ្កាងត្រូវបានពិពណ៌នារាប់សតវត្សមុនពេលត្រូវបានបង្កើតឡើង។
- ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ យ៉ូហាន ១៩:១៦-១៨។

□ ត្រូវចាក់ទម្ងន់ (សាការី ១២:១០)។

- ឧកម្មីរដើម៖ «គេនឹងមើលមកខ្ញុំ ដែលគេបានចាក់ទម្ងន់ ហើយគេនឹងកាន់ទុក្ខចំពោះអ្នកនោះ ដូចជាគេកាន់ទុក្ខចំពោះកូនតែមួយដែរ...»
- ការពន្យល់៖ ការចោះចំហៀង។
- ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ យ៉ូហាន ១៩:៣៤,៣៧។

□ ដើម្បីផ្អាកអំពើបាបរបស់យើងនៅលើឈើឆ្កាង (អេសាយ ៥៣)។

- ឧកម្មីរដើម (អេសាយ ៥៣:៥-៦)៖ «ប៉ុន្តែទ្រង់ត្រូវតែចាក់ទម្ងន់ដោយព្រោះអំពើរំលងរបស់យើង ទ្រង់ត្រូវតែជាន់ឈ្នីដោយព្រោះអំពើទុច្ចរិតរបស់យើង ទោសដែលនាំមកឲ្យយើងនូវសេចក្តីសុខសាន្តបានធ្លាក់មកលើទ្រង់ ហើយដោយរបូសរបស់ទ្រង់យើងបានជាសះស្បើយ។ យើងទាំងអស់គ្នាបានរង្វេងដូចចៀម យើងទាំងអស់គ្នាបានងាកចេញទៅតាមផ្លូវរបស់ខ្លួន ហើយព្រះយេស៊ូវបានដាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»។
- ការពន្យល់៖ ការជំនួសការប្រោសលោះ។
- ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ១ពេត្រុស ២:២៤; រ៉ូម ៥:៦-៨។

□ ត្រូវគេក្បត់ដើម្បីបានសាមសិបកាក់ប្រាក់ (សាការី ១១:១២)។

- ឧកម្មីរដើម៖ «ខ្ញុំបានប្រាប់ពួកគេថា បើអ្នករាល់គ្នាគិតថាល្អបំផុត ចូរឲ្យប្រាក់ឈ្នួលខ្ញុំមកខ្ញុំ តែបើមិនល្អទេ ចូរទុកវាចុះ»។ ដូច្នេះ ពួកគេបានឲ្យប្រាក់ខ្ញុំសាមសិបកាក់។
- ការពន្យល់៖ តម្លៃពិតប្រាកដនៃការក្បត់។
- ការសម្រេចនៃគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២៦:១៤-១៦។

□ ប្រាក់ដែលគេក្បត់បានប្រើដើម្បីទិញវាលរបស់ជាងសួន (សាការី ១១:១៣)។

- ឧកម្មីរដើម៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា ចូរចោះវាទៅឲ្យជាងសួន» □ ជាតម្លៃដ៏ថ្លៃដែលគេបានវាយតម្លៃខ្ញុំ! ដូច្នេះ ខ្ញុំបានយកប្រាក់សាមសិបកាក់ ហើយចោះវាទៅឲ្យជាងសួននៅក្នុងដំណាក់របស់ព្រះអម្ចាស់»។
- ការពន្យល់៖ ប្រាក់សម្រាប់វាលស្រែ។
- ការសម្រេចនៃគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២៧:៣-១០។

□ ត្រូវសាក្សីក្លែងក្លាយចោទប្រកាន់ (ទំនុកដំកើង ៣៥:១១)។

- ឧកម្មីរដើម៖ «សាក្សីដ៏ឃោរឃៅមកមុខខ្ញុំ ពួកគេសួរចម្លើយខ្ញុំអំពីរឿងដែលខ្ញុំមិនដឹងទាល់តែសោះ»។
- ការពន្យល់៖ ទីបន្ទាល់ក្លែងក្លាយ។
- ការសម្រេចនៃគម្ពីរសញ្ញាថ្មី៖ ម៉ាកុស ១៤:៥៧-៥៨។

□ នៅស្ងៀមនៅចំពោះមុខអ្នកចោទប្រកាន់ទ្រង់ (អេសាយ ៥៣:៧)។

□ ខគម្ពីរដើម៖ «ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខវេទនា តែទ្រង់មិនបានបើកព្រះឱស្ឋសោះ ទ្រង់ត្រូវគេនាំទៅដូចជាកូនចៀមដែលត្រូវគេនាំទៅសម្លាប់ ហើយដូចជាចៀមនៅស្ងៀមនៅមុខអ្នកកាត់រោមដូច្នោះដែរ ទ្រង់មិនបានបើកព្រះឱស្ឋសោះ»។

- ការពន្យល់៖ គ្មានការការពារទេ។
- ការសម្រេចនៃគម្ពីរសញ្ញាថ្មី៖ ម៉ាកុស ១៥:៤-៥។

□ ដើម្បីឲ្យគេស្មោះទឹកមាត់ដាក់ ហើយវាយ (អេសាយ ៥០:៦)។

□ ខគម្ពីរដើម៖ «ខ្ញុំបានប្រគល់ខ្លួនទៅឲ្យអ្នកដែលវាយខ្ញុំ ផ្តល់ទៅឲ្យអ្នកដែលដកពុកចង្ការចេញ ខ្ញុំមិនបានលាក់មុខពីការចំអក និងការស្មោះទឹកមាត់ឡើយ»។

- ការពន្យល់៖ ការប្រមាថ។
- ការសម្រេចនៃគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២៦:៦៧។

□ ត្រូវគេស្អប់ដោយគ្មានមូលហេតុ (ទំនុកដំកើង ៣៥:១៩)។

□ ខគម្ពីរដើម៖ «កុំឲ្យអ្នកដែលជាសត្រូវរបស់ខ្ញុំដោយគ្មានមូលហេតុអ្នកអាងនឹងខ្ញុំឡើយ កុំឲ្យអ្នកដែលស្អប់ខ្ញុំដោយគ្មានហេតុផលព្រឹត្តិករដោយព្យាបាទឡើយ»។

- ការពន្យល់៖ ការស្អប់ខ្ពើមអយុត្តិធម៌។
- ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ យ៉ូហាន ១៥:២៤-២៥។

□ ត្រូវធ្លាក់ជាមួយឧក្រិដ្ឋជន (អេសាយ ៥៣:១២)។

□ ខគម្ពីរដើម៖ «ដូច្នោះ យើងនឹងឲ្យគាត់មានចំណែកមួយក្នុងចំណោមអ្នកធំ ហើយគាត់នឹងចែករង្វាន់ជាមួយនឹងអ្នកខ្លាំងពូកែ ព្រោះគាត់បានលះបង់ជីវិតរបស់គាត់រហូតដល់ស្លាប់ ហើយត្រូវបានរាប់បញ្ចូលជាមួយនឹងពួកអ្នករំលងច្បាប់»។

- ការពន្យល់៖ ជាប់ទាក់ទងនឹងមនុស្សមានបាប។
- ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ លូកា ២៣:៣២-៣៣។

□ ដៃ និងជើងដែលត្រូវចាក់ (ទំនុកដំកើង ២២:១៦)។

- សូមមើលខាងលើសម្រាប់ទំនុកដំកើង ២២។
- ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ យ៉ូហាន ២០:២៥-២៧។

□ ដើម្បីឲ្យគេចំអកឲ្យ (ទំនុកដំកើង ២២:៧-៨)។

□ ខគម្ពីរដើម៖ «អស់អ្នកណាដែលឃើញខ្ញុំ គេចំអកឲ្យខ្ញុំ គេជេរប្រមាថ ហើយអង្រួនក្បាលថា «គាត់ទុកចិត្តលើព្រះយេស៊ូវ» គេនិយាយថា «ចូរឲ្យព្រះយេស៊ូវសង្គ្រោះគាត់ចុះ»។

- ការពន្យល់៖ ការចំអកនៅឈឺធ្លាង។
- ការសម្រេចនៃគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២៧:៣៩-៤៤។

□ ដើម្បីឲ្យបានទឹកខ្មេះ និងទឹកប្រមាត់ (ទំនុកដំកើង ៦៩:២១)។

□ ខគម្ពីរដើម៖ «គេដាក់ទឹកប្រមាត់ក្នុងអាហាររបស់ខ្ញុំ ហើយឲ្យទឹកខ្មេះខ្ញុំដឹកដើម្បីបំបាត់ការស្រែកឃ្លាន»។

- ការពន្យល់៖ ផ្តល់ជូនស្រាជូរ។
- ការសម្រេចនៃគម្ពីរសញ្ញាថ្មី៖ យ៉ូហាន ១៩:២៨-៣០។

□ អធិស្ឋានសម្រាប់ខ្មាំងសត្រូវរបស់ទ្រង់ (ទំនុកដំកើង ១០៩:៤)។

- ខគម្ពីរដើម៖ «ជាច្រើននឹងមិត្តភាពរបស់ខ្ញុំ ពួកគេចោទប្រកាន់ខ្ញុំ ប៉ុន្តែខ្ញុំជាមនុស្សដែលអធិស្ឋាន»។
- ការពន្យល់៖ ការអន្តរាគមន៍។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ លូកា ២៣:៣៤។

□ គ្មានឆ្លឹងណាដែលត្រូវបាក់ឡើយ (ទំនុកដំកើង ៣៤:២០)។

❑ ខគម្ពីរដើម៖ «ទ្រង់ការពារឆ្លឹងទាំងអស់របស់ទ្រង់ គ្មានឆ្លឹងណាមួយត្រូវបាក់ឡើយ»។

❑ ការពន្យល់៖ ដូចជាកូនចៀមបុណ្យរំលង។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ យ៉ូហាន ១៩:៣២-៣៦។

□ ដើម្បីបញ្ចុះសពជាមួយនឹងអ្នកមាន (អេសាយ ៥៣:៩)។

❑ ខគម្ពីរដើម៖ «គេបានដាក់ផ្លូវឲ្យគាត់នៅជាមួយមនុស្សអាក្រក់ ហើយនៅជាមួយអ្នកមានក្នុងពេលគាត់ស្លាប់ ទោះបីគាត់មិនបានប្រព្រឹត្តអំពើហិង្សាក៏ដោយ ក៏គ្មានការបោកបញ្ឆោតនៅក្នុងមាត់គាត់ដែរ»។

❑ ការពន្យល់៖ ផ្លូវរបស់យ៉ូសែបនៃអារីម៉ាថេ។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២៧:៥៧-៦០។

ទំនាយអំពីការរស់ឡើងវិញ និងការយាងឡើងទៅស្ថានសួគ៌របស់ទ្រង់

ជ័យជំនះរបស់ព្រះមេស៊ីលើសេចក្តីស្លាប់ និងការយាងឡើងទៅស្ថានសួគ៌គឺត្រូវបានទាយទុកជាមុនដែរថា៖

□ ការសង្គ្រោះដ៏ទេវភាព (បានទាយទុកជាមុននៅក្នុងលោកុប្បត្តិ ២២)។

❑ ខគម្ពីរដើម (លោកុប្បត្តិ ២២:១៣-១៤)៖ «លោកអ័ប្រាហាំងើយមើលទៅលើ ហើយឃើញចៀមឈ្មោលមួយនៅក្នុងគុម្ពឈើស្នែងរបស់វាជាប់... ដូច្នេះលោកអ័ប្រាហាំហៅកន្លែងនោះថា «ព្រះយេហូវ៉ានឹងផ្តត់ផ្តង់»។

❑ ការពន្យល់៖ ការបូជារបស់អ៊ីសាកតំណាងឱ្យការជំនួស និងការរស់ឡើងវិញ។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ហេព្រើរ ១១:១៧-១៩ □ អ័ប្រាហាំជឿថាព្រះអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។

□ ការរស់ឡើងវិញខាងរូបកាយ (ទំនុកដំកើង ១៦:១០)។

❑ ខគម្ពីរដើម៖ «ជឿតទ្រង់នឹងមិនបោះបង់ចោលទូលបង្គំទៅក្នុងនគរនៃសេចក្តីស្លាប់ឡើយ ហើយទ្រង់ក៏មិនឲ្យអ្នកស្មោះត្រង់របស់ទ្រង់ឃើញសេចក្តីពុករលួយដែរ»។

❑ ការពន្យល់៖ គ្មានការរលួយនៅក្នុងផ្លូវទេ។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ កិច្ចការ ២:២៥-៣២។

□ ដើម្បីឡើងទៅរកព្រះ ហើយទទួលបានអំណាចគ្រប់គ្រងដ៏អស់កល្បជានិច្ច (ដានីយ៉ែល ៧:១៣០១៤)។

❑ ខគម្ពីរដើម៖ «ក្នុងការនិមិត្តរបស់ខ្ញុំនៅពេលយប់ ខ្ញុំបានមើលទៅ ហើយនៅចំពោះមុខខ្ញុំ មានម្នាក់ដូចជាកូនមនុស្ស មកជាមួយនឹងពពកនៃស្ថានសួគ៌... ទ្រង់បានទទួលអំណាច សិរីល្អ និងប្រទានភាព គ្រប់ប្រជាជាតិ និងគ្រប់មនុស្សគ្រប់ភាសាបានថ្វាយបង្គំទ្រង់។ អំណាចគ្រប់គ្រងរបស់ទ្រង់ជាអំណាចគ្រប់គ្រងដ៏អស់កល្បជានិច្ច ដែលនឹងមិនកន្លងផុតទៅឡើយ...»

❑ ការពន្យល់៖ បុត្រមនុស្សទទួលបានអស់កល្បជានិច្ច។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ កិច្ចការ ១:៩-១១; អេភេសូរ ១:២០-២៣។

□ ដើម្បីនាំមកនូវសេចក្តីសញ្ញាថ្មី (យេរេមា ៣១:៣១)។

❑ ខគម្ពីរដើម៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា នឹងមានថ្ងៃមកដល់ ដែលយើងនឹងធ្វើសេចក្តីសញ្ញាថ្មីជាមួយនឹងពួកអ៊ីស្រាអែល និងពួកយូដា»។

❑ ការពន្យល់៖ ចិត្តថ្មី និងការអភ័យទោស។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ហេព្រើរ ៨:៨-១២; លូកា ២២:២០។

□ ដើម្បីឡើងទៅស្ថានសួគ៌ (ទំនុកដំកើង ៦៨:១៨)។

❑ ឧកម្មីរដើម៖ «កាលទ្រង់បានយាងឡើងទៅស្ថានខ្ពស់ ទ្រង់បានចាប់យកពួកល្បីយជាច្រើន ទ្រង់បានទទួលអំណោយពីមនុស្ស សូម្បីតែពីពួកបះបោរក៏ដោយ ដើម្បីឲ្យទ្រង់បានគង់នៅទីនោះ ឱព្រះអម្ចាស់ជាព្រះ»។

❑ ការពន្យល់៖ ការឡើងឋានសួគ៌ជាមួយអ្នកជាប់ឃុំឃាំង។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ អេភេសូរ ៤:៨-១០។

□ ដើម្បីអង្គុយនៅខាងស្តាំព្រះហស្តរបស់ព្រះ (ទំនុកដំកើង ១១០:១)។

❑ ឧកម្មីរ ០០៖ សូមមើលខាងលើ។

❑ ការពន្យល់៖ តំណែងដ៏មានកិត្តិយស។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាកុស ១៦:១៩; កិច្ចការ ២:៣៣-៣៥។

ទំនាយបន្ថែម

សម្រាប់ការស្វែងយល់កាន់តែស៊ីជម្រៅ ខាងក្រោមនេះគឺជាទំនាយបន្ថែមដែលបានជ្រើសរើសពីបញ្ជីទូលំទូលាយជាងនេះ៖

□ ព្រះមេស៊ីនឹងក្លាយជាពន្លឺដល់ពួកសាសន៍ដទៃ (អេសាយ ៤២:៦)។

❑ ឧកម្មីរដើម៖ «អញជាព្រះយេហូវ៉ា បានហៅឯងដោយសេចក្តីសុចរិត អញនឹងកាន់ដៃឯង អញនឹងរក្សាឯង ហើយនឹងធ្វើឲ្យឯងធ្វើជាសេចក្តីសញ្ញាសម្រាប់ប្រជាជន ហើយជាពន្លឺដល់សាសន៍ដទៃ»។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ លូកា ២:៣២។

□ ព្រះមេស៊ីនឹងធ្វើអព្វតហេតុ (អេសាយ ៣៥:៥-៦)។

❑ ឧកម្មីរដើម៖ «គ្រានោះ ភ្នែករបស់មនុស្សខ្វាក់នឹងបានភ្លឺឡើង ហើយគ្រឿងរបស់មនុស្សឆ្ងង់នឹងបានឮ។ គ្រានោះ មនុស្សខ្លិននឹងលោតដូចសត្វក្តាន់ ហើយអណ្តាតគន្លឹះស្រែកដោយអំណរ»។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ៩:៣៥។

□ ព្រះមេស៊ីនឹងត្រូវរស់ឡើងវិញនៅថ្ងៃទីបី (ហូសេ ៦:២; យ៉ូណាស ១:១៧)។

❑ ឧកម្មីរដើម (ហូសេ ៦:២)៖ «ក្រោយពីពីរថ្ងៃ ទ្រង់នឹងប្រោសយើងឲ្យរស់ឡើងវិញ ហើយនៅថ្ងៃទីបី ទ្រង់នឹងប្រោសយើងឲ្យរស់ឡើងវិញ ដើម្បីឲ្យយើងអាចរស់នៅក្នុងវត្តមានរបស់ទ្រង់»។

❑ ការពន្យល់៖ ប្រភេទវិទ្យាពីយ៉ូណាស។

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ១២:៤០; កូរិនថូសទី១ ១៥:៤។

□ ព្រះមេស៊ីនឹងយកឈ្មោះលើសេចក្តីស្លាប់ (អេសាយ ២៥:៨)។

❑ ឧកម្មីរដើម៖ «ទ្រង់នឹងលេបបំបាត់សេចក្តីស្លាប់ជារៀងរហូត ព្រះអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងអស់...»

❑ ការសម្រេចនៃព្រះគម្ពីរសញ្ញាថ្មី៖ កូរិនថូសទី១ ១៥:៥៤។

ការយល់ដឹងអំពីកម្រិតនៃទំនាយ

ទំនាយមានលក្ខណៈខុសៗគ្នា និងសម្រេចបានខុសៗគ្នា៖

□ ការបង្ហាញពីអនាគត៖ លោកុប្បត្តិ ២២:១០១៨ (ព័ត៌មានលម្អិតស្របគ្នាចំនួនប្រាំបួនរវាងយញ្ញបូជារបស់អ៊ីសាក និងយញ្ញបូជារបស់ព្រះយេស៊ូវ ដូចជាកូនប្រុសជាទីស្រឡាញ់តែមួយគត់ ឈើដែលដឹក និងការផ្គត់ផ្គង់អ្នកជំនួស)។

□ ទំនាយ៖ ទំនុកតម្កើង ២២ (រកឃើញការបំពេញកាន់តែស៊ីជម្រៅនៅក្នុងព្រឹត្តិការណ៍ជុំវិញព្រះយេស៊ូវ ប៉ុន្តែនៅតែរក្សាអត្ថន័យនៅក្នុងបរិបទដើមរបស់វាជាដាច់ខាត)។

□ ទំនាយដ៏តឹងរ៉ឹង៖ អេសាយ ៥២:១៣០៥៣:១២ (ជាទំនាយអំពីព្រះមេស៊ីយ៉ាងច្បាស់ ដែលពិពណ៌នាអំពីអ្នកបម្រើដែលរងទុក្ខដោយអនុវត្តដោយផ្ទាល់ទៅនឹងការប្រោសលោះរបស់ព្រះយេស៊ូវ)។

□ ចំណាំ៖ ការបកស្រាយទំនាយតម្រូវឱ្យមានការប្រុងប្រយ័ត្ន ព្រោះបរិបទ ចេតនា និងការបំពេញពីរយ៉ាងអាចស្មុគស្មាញ។ ទំនាយខ្លះមានការអនុវត្តជិត និងឆ្ងាយ។

សេចក្តីសន្និដ្ឋាន

ភាពច្បាស់លាស់ ភាពជាក់លាក់ និងចំនួនដីច្រើននៃទំនាយទាំងនេះ ០ ជាង ០០០ នៅក្នុងការរាប់ខ្លះ ០ ចង្អុលបង្ហាញដោយមិនអាចប្រកែកបានថាព្រះយេស៊ូវជា
ខណៈពេលដែលការសិក្សានេះគ្របដណ្តប់លើការជ្រើសរើសតំណាង និងពង្រីក មានរាប់សិបទៀតដែលមាន ដែលពង្រឹងបន្ថែមទៀតនូវអត្តសញ្ញាណមេស៊ីយ៉ែប